



ឯកសារទស្សនទាន

សិក្ខាសាលាបង្ហាញលទ្ធផលនៃកិច្ចស្រាវជ្រាវ
លើប្រធានបទ “បញ្ហាប្រឈមរបស់ស្ត្រីដឹកនាំថ្នាក់ក្រោមជាតិក្នុងការទាញ
យកកញ្ចប់ថវិកាមកប្រើប្រាស់សម្រាប់ស្ត្រី និងកុមារ”



ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៦

រៀបចំដោយ៖ គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ

គាំទ្រដោយ៖ អង្គការអុកស្វាម (Oxfam)

ទីកន្លែង៖ សណ្ឋាគារ Imperial Garden Villa & Hotel

១. សេចក្តីផ្តើម

ចាប់តាំងពីឆ្នាំ២០០៥ គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ (គ.ស.ន) បានធ្វើការ
ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការចូលរួមដោយស្មើភាពរបស់ស្ត្រី និងភាពជាតំណាងក្នុងមុខងារសាធារណៈ
តាមរយៈការធ្វើយុទ្ធនាការ និងប្រមូលយកបញ្ហារបស់ស្ត្រីកម្ពុជា។ គ.ស.ន ដឹកនាំដោយគណៈកម្មការដឹក
នាំដែលមានសមាជិកស្នូលចំនួន ៧ គឺអង្គការសីលការ (SILAKA), អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុង
សកម្មភាព (DPA), អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC), មណ្ឌលព័ត៌មានស្ត្រីកម្ពុជា
(WMC), គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel), គណៈកម្មា
ធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC), អង្គការ
សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (PADEK) និងសមាជិកសកម្មចំនួន ៤ ទៀតគឺ អង្គការស្ត្រីខ្មែរ
(Strey Khmer), អង្គការអមរ៉ា (AMARA), អង្គការសកម្មភាពដើម្បីសុខុមាលភាពស្ត្រីកម្ពុជា (KWWA),
សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទនៅកម្ពុជា (KAFDOC)។ គ.ស.ន បានធ្វើការយ៉ាងសកម្មក្នុងការជួយ
សម្រួលឲ្យមានការចូលរួមរបស់ស្ត្រី និងថ្នាក់សម្រេចចិត្តក្នុងវិស័យនយោបាយដោយផ្តោតសំខាន់លើការ
ពង្រឹងសមត្ថភាពស្ត្រីដឹកនាំ ក៏ដូចជាការតស៊ូមតិ និងស្វែងរកការគាំទ្រ។ យុទ្ធសាស្ត្រ ៣ឆ្នាំរបស់ គ.ស.ន
(២០១២-២០១៥) ១). បង្កើតថ្មី និងពង្រឹងសកម្មភាពមូលដ្ឋាន ២). ធ្វើការជាមួយស្ត្រីដឹកនាំនៅថ្នាក់មូល
ដ្ឋាន៣). បន្តផ្សារភ្ជាប់សកម្មភាពរបស់យើងទៅកាន់សាធារណៈ ៤). កសាងចំណេះដឹង ចងក្រង បណ្តាញ
និងស្វែងរកកិច្ចគាំទ្រ។ គិតត្រឹមឆ្នាំ ២០១៣ គ.ស.ន បានបញ្ចូលសកម្មជនស្ត្រីវ័យក្មេងទៅក្នុងគ្រប់ក្រុម
គោលដៅស្នូលនៅគ្រប់ ខេត្តគោលដៅនីមួយៗ។ ខេត្តគោលដៅមានប្រតិបត្តិការក្នុងស្រុកចំនួន ១៥
ក្នុងខេត្តចំនួន១០ មានដូចជា ខេត្ត កណ្តាល ព្រៃវែង តាកែវ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ក្រចេះ ត្បូងឃ្មុំ
មណ្ឌលគិរី និងស្ទឹងត្រែង។ គម្រោង “ទាមទារសិទ្ធិសម្រាប់បងប្អូនស្រីរបស់យើង” (Claiming Rights for
Our Sister) បានទទួលការគាំទ្រពីអង្គការអុកស្វាម (Oxfam) ក្នុងការអនុវត្តគម្រោងនេះ។ អង្គការ
សីលការ គឺលេខាធិការដ្ឋានដែលទទួលបន្ទុកអនុវត្ត សកម្មភាពគម្រោងរបស់ គ.ស.ន តាំងពីឆ្នាំ២០០៥
ដល់ ២០១២ និងចាប់ផ្តើមជាថ្មីម្តងទៀតចាប់ ពីខែតុលា ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។

គោលបំណងនៃគម្រោងដើម្បីរួមចំណែកក្នុងការធ្វើឲ្យ កាន់តែប្រសើរឡើងនូវសិទ្ធិស្ត្រីតាមរយៈកិច្ចសហប្រតិបត្តិការក្នុងចំណោមដៃគូពាក់ព័ន្ធស្ត្រីពីគ្រប់ភាគីស្ត្រីវ័យក្មេង ស្ត្រីដឹកនាំថ្នាក់ជាតិ និងស្ត្រីដឹកនាំថ្នាក់ក្រោមជាតិក្នុងគោលបំណងបង្កើនស្ត្រីក្នុងថ្នាក់សម្រេចចិត្តគ្រប់កំរិត។ ហេតុដូច្នោះ គម្រោងនេះបានធ្វើការសិក្សាស្រាវជ្រាវមួយ ដើម្បីឲ្យមានការវិភាគយ៉ាងស៊ីជម្រៅទៅលើរបាំង ដែលរារាំងស្ត្រីក្នុងការចូលរួមដោយពេញលេញ នៅក្នុងកម្រិតសម្រេចចិត្តក្នុងដំណើរការ ទាញយកកញ្ចប់ថវិកាភ្នាក់ងារនៅថ្នាក់ក្រោមជាតិ។

២. ទស្សនៈ

យោងលើបទពិសោធន៍ជិត១០ឆ្នាំ ដែលធ្វើការជាមួយស្ត្រីដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ.ស.ន បានរកឃើញថាការរើសអើងនៅក្នុងផ្នែកខ្លះនៃច្បាប់ និងការអនុវត្តនៅមានកំរិតបានរារាំងស្ត្រី ចូលរួមស្មើភាពគ្នាជាមួយបុរសក្នុងភាពជាតំណាង និងតួនាទីសម្រេច។ ការរើសអើងទាំងនោះបាននាំអោយមានបញ្ហាប្រឈមចំពោះស្ត្រីដឹកនាំនៅថ្នាក់ក្រោមជាតិ ក្នុងការស្នើគម្រោងថវិកាសម្រាប់បម្រើសេវានៅថ្នាក់ឃុំ/សង្កាត់ និងសម្រាប់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្នុងការត្រួតពិនិត្យទៅលើសកម្មភាព របស់អាជ្ញាធរ ស្រុក ជាមួយគ្នានេះផងដែរ ការធ្វើកញ្ចប់ថវិកាតែងតែមានការយឺតយ៉ាវនៅក្នុងតំបន់ខ្លះ និងមិនទាន់បានទទួលក៏មាន។ បញ្ហាទាំងនេះ គឺពិតជាជះឥទ្ធិពលទៅលើការដោះស្រាយបញ្ហារយៈពេលខ្លី និងវែង ដើម្បីឆ្លើយតបតម្រូវការរបស់ស្ត្រី និងកុមារនៅកម្រិតមូលដ្ឋាន។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល លើស្ត្រី និងសមភាពយេនឌ័របាននាំឲ្យមានការរីកចម្រើនសម្រាប់ស្ត្រីកម្ពុជា។ យ៉ាងណាក៏ដោយការប្រែក្លាយការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទៅជាផែនការសកម្មភាព និងការអនុវត្តជាក់ស្តែងនៅតែមានគម្លាតក្នុងការដោះស្រាយតម្រូវការនៃស្ត្រី និងក្មេងស្រីនៅថ្នាក់មូលដ្ឋាន។

ក្រោយជំនួយឧបត្ថម្ភពីអង្គការអុកស្វាម គ.ស.ន បានធ្វើកិច្ចការស្រាវជ្រាវមួយទៅលើ “បញ្ហាប្រឈមរបស់ស្ត្រីដឹកនាំថ្នាក់ក្រោមជាតិក្នុងការទាញយកកញ្ចប់ថវិកាមកប្រើប្រាស់សម្រាប់ស្ត្រី និងកុមារ” ក្នុងខេត្តចំនួន ៤ គឺខេត្តកំពង់ធំ កណ្តាល បាត់ដំបង និងខេត្តរតនៈគិរី។ យើងបានធ្វើការសំភាសន៍ស្ត្រីដឹកនាំក្នុងនោះរួមមាន ២រូបមកពីសមាជិកាក្រុមប្រឹក្សាខេត្ត សមាជិកាក្រុមប្រឹក្សាស្រុក និងឃុំ ដែលមានចំនួនស្ត្រីដឹកនាំសរុប ២៤រូប រួមទាំងការពិនិត្យឡើងវិញលើ ការស្រាវជ្រាវផ្សេងៗ និងការសំភាសន៍ភាគីដែលពាក់ព័ន្ធ។ ដូច្នោះការ ស្រាវជ្រាវនេះ អាចជាមូលដ្ឋានដ៏រឹងមាំ និងអាចប្រើប្រាស់ជាឧបករណ៍ក្នុងការស្វែងរកកិច្ចគាំទ្រ សំរាប់យុទ្ធសាស្ត្ររយៈពេលវែង ដែលវាបានផ្តល់ជាមូលដ្ឋានសម្រាប់រដ្ឋាភិបាល រដ្ឋសភាជាតិ សង្គមស៊ីវិល អ្នកសិក្សា ប្រព័ន្ធផ្សព្វផ្សាយ និងភាគីពាក់ព័ន្ធក្នុងការរួមចំណែក ដើម្បីសម្រេចបានសមភាពយេនឌ័រ។

អាស្រ័យហេតុដូច្នោះហើយ គ.ស.ន នឹងរៀបចំសិក្ខាសាលាបង្ហាញលទ្ធផលនៃកិច្ចស្រាវជ្រាវលើប្រធានបទ “បញ្ហាប្រឈមរបស់ស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ ក្នុងការទាញយកកញ្ចប់ថវិកាមកប្រើប្រាស់សម្រាប់ស្ត្រី និងកុមារ” នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៦ រយៈពេលមួយព្រឹក នៅ.....។

៣. គោលបំណង៖

- ១. ចែករំលែកពីលទ្ធផលនៃការស្រាវជ្រាវ ដើម្បីបង្ហាញភាពជាក់ស្តែង និងតម្រូវការនៅថ្នាក់មូលដ្ឋាន។
- ២. កំណត់បញ្ហាអាទិភាពក្នុងការចាត់វិធានការជាបន្ទាន់និងសកម្មភាពរយៈពេលវែង។
- ៣. ស្វែងរកការសហការណ៍ពីភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីធានាថាគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលគឺត្រូវប្រែក្លាយទៅជាសកម្មភាពដែលមានលក្ខណៈជាក់ស្តែង ជាមួយនឹងថវិកាពិតប្រាកដ។

៤. លទ្ធផលរំពឹងទុក៖

- ១. អ្នកធ្វើគោលនយោបាយ និងភាគីដែលពាក់ព័ន្ធ បានទទួលដំណឹងពីបញ្ហាជាក់ស្តែង និងឧបសគ្គនៅថ្នាក់មូលដ្ឋានក្នុងការទាញយកកញ្ចប់ថវិកាជាតិ។
- ២. ចំណុចសកម្មភាពគន្លឹះដែលភាគីពាក់ព័ន្ធផ្សេងៗអាចចូលរួមចំណែកសម្រេចចិត្ត គោលនយោបាយសមភាពយេនឌ័រដែលមានប្រសិទ្ធភាព។

៥. សមាសភាពអ្នកចូលរួម

អ្នកចូលរួមប្រមាណ ៨០រូប មកពី សមាជិករដ្ឋសភាជាតិ ស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ ទាំង២៥ ខេត្ត (អភិបាលរងខេត្ត និងសមាជិកក្រុមបីក្សាខេត្ត) ម្ចាស់ជំនួយ សង្គមស៊ីវិល គ.ជ.អ.ប ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ គ្រឹះស្ថានសិក្សា វិស័យឯកជន និងសិស្ស/និស្សិត។

□